



កម្មវិធីសាលារៀនជំនាន់ថ្មី

ទម្រង់ពាក្យស្នើសុំបង្រៀននៅសាលារៀនជំនាន់ថ្មី

សង្ខេបអំពីតួនាទី

សាលាជំនាន់ថ្មីនេះផ្តួចផ្តើមដោយបានការគាំទ្រដោយក្រសួងអប់រំយុវជន និង កីឡា នឹងស្វែងរកគ្រូបង្រៀនដែលមានមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីកសាងធនធានអប់រំសតវត្សទី ២១ នៅសាលារៀនជំនាន់ថ្មី(NGS) អនុវិទ្យាល័យ គោកព្រីង ដែលជាផ្នែកមួយនៃកម្មវិធីអប់រំថ្នាក់ជាតិថ្មីរបស់ក្រសួងក្នុងការកំណែទម្រង់។ គម្រោងការនេះបានស្វែងរកគ្រូបង្រៀនមួយចំនួន ដូចខាងក្រោម:

មុខវិជ្ជា	តម្រូវការគ្រូបង្រៀន	តម្រូវការតួនាទីផ្សេងទៀត	ចំនួន
1. គីមីវិទ្យា		ទីប្រឹក្សាអាជីព	
2. រូបវិទ្យា	១		
3. ជីវវិទ្យា			
4. បច្ចេកវិទ្យា	១		
5. គណិតវិទ្យា	១		
6. ភាសាខ្មែរ	២		
7. ប្រវត្តិវិទ្យា			
8. សីលធម៌ ពលរដ្ឋវិទ្យា			
9. ភូមិវិទ្យា			
10. ភាសាអង់គ្លេស	១		
11. សេដ្ឋកិច្ច			
សរុប		សរុប	

- សាលាជំនាន់ថ្មីនឹងផ្តល់ជូន 4 ជំរើសមុខវិជ្ជាពិសេស ដល់សិស្ស រួមមាន៖
(ក) គីមីវិទ្យា (ខ) រូបវិទ្យា (គ) ជីវវិទ្យា និង (ឃ) បច្ចេកវិទ្យា។
- គ្រូបង្រៀនដែលត្រូវជ្រើសរើស នឹងត្រូវបង្រៀនអប្បបរមា 20 ម៉ោង / សប្តាហ៍។
- បុគ្គលិកដែលមិនមែនជាអ្នកបង្រៀន នឹងត្រូវតម្រូវឱ្យធ្វើការ រយៈពេល 42 ម៉ោង / សប្តាហ៍
- ដំណើរការ ការជ្រើសរើសនេះតាមរយៈការស្ម័គ្រចិត្ត, ការប្រកួតប្រជែងនិងមានតម្លាភាព។
- គ្រូបង្រៀនដែលត្រូវបានទទួលចូលក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) នេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនរៀនគូ ក្នុងអំឡុងម៉ោងធ្វើការ ឬ ជាមួយសិស្សដែលពួកគេបានបង្រៀននៅក្នុងថ្នាក់រៀនរបស់ខ្លួន។
- បុគ្គលដែលបានជ្រើសរើសនឹងត្រូវបាន ស្នើសុំឱ្យចុះកិច្ចសន្យារយៈពេលមួយឆ្នាំក្នុងតួនាទី ការទទួលខុសត្រូវ និង អត្ថប្រយោជន៍របស់ខ្លួន។
- កម្មវិធីនេះត្រូវបាន រំពឹងថានឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ 2017 ។

ការផ្តល់ប្រយោជន៍ដល់គ្រូបង្រៀន

- បុគ្គលដែលបានជ្រើសរើសនឹងត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០០ ០០០រ (សែសិបម៉ឺនរៀល) ថែក្នុង១ខែបន្ថែមលើប្រាក់ខែធម្មតាដែលធ្លាប់ទទួលបានរបស់ពួកគេ ក្នុងកំឡុងពេលបង្រៀនបំពេញការងារ (មិនផ្តល់ជូនទេនៅរដូវវិស្សមកាល)។
- បុគ្គលដែលបានជ្រើសរើសនឹងត្រូវបានទទួលប្រាក់ បន្ថែមទៅលើប្រាក់ឧបត្ថម្ភថែរសម្រាប់កិច្ចការបន្ថែមរបស់ពួកគេដែលបានស្ម័គ្រចិត្តអនុវត្ត (ម៉ោងបន្ថែម ដឹកនាំក្លឹបសិក្សា ជាដើម)។
- បុគ្គលដែលបានជ្រើសរើសនឹង ទទួលបាននូវ កុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ការប្រើប្រាស់ក្នុងការងារក្នុងសាលា។
- បុគ្គលដែលបានជ្រើសរើស នឹងត្រូវបានទទួលការឧបត្ថម្ភអាហារូបករណ៍ សម្រាប់ការបង្កើនសមត្ថភាពរបស់ពួកគេ នៅចុងសប្តាហ៍ រឺ នៅពេលយប់ ។
- បុគ្គលដែលបានជ្រើសរើសនឹងត្រូវបានទទួលការធ្វើដំណើរទស្សនៈកិច្ចសិក្សានៅបរទេសដូចជា ប្រទេសថៃ និងទៅកាន់សាលារៀនមួយចំនួនក្នុងប្រទេសកម្ពុជា។
- បុគ្គលដែលបានជ្រើសរើសនឹងទទួលបានការបន្តការគាំទ្រការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅក្នុងវិស័យ ICT គរុកោសល្យថ្មីនិងជំនាញលើមុខវិជ្ជាផ្ទាល់របស់ពួកគេ។ ការនេះនឹងរួមមានការធ្វើសិក្ខាសាលាបំប៉នញឹកញាប់ ការធ្វើផែនការផ្លូវអាជីពនិងទំរង់ដទៃទៀតនៃការគាំទ្រជំនាញវិជ្ជាជីវៈ។

ដំណើរការជ្រើសរើស

- សាលាជំនាន់ថ្មី (NGS) នឹងស្វែងរកគ្រូបង្រៀនដែលមានទេពកោសល្យ ដែលត្រូវបានជម្រុញយ៉ាងខ្លាំងក្នុង ការអភិវឌ្ឍវិជ្ជាជីវៈខ្លួនឯង ។ ខណៈពេលដែលនៅក្នុងកម្មវិធីនេះអ្នកដែលមានជំនាញវិជ្ជាជីវៈនិងជាគ្រូបង្រៀនវ័យក្មេង ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
- បេក្ខជននឹងត្រូវធ្វើសម្ភាសដោយគណៈកម្មាធិការដែលមានសមាជិកមកពីក្រសួង និងអង្គការ KAPE ។ ដំណើរការនេះនឹងត្រូវបានផ្អែកលើការពិនិត្យឡើងវិញពីលក្ខណៈសម្បត្តិគ្រប់គ្រាន់, ការលើកទឹកចិត្តនិងការចាប់អារម្មណ៍ទៅលើជំនាញវិជ្ជាជីវៈ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញទម្រង់ពាក្យស្នើសុំដែលបានភ្ជាប់ហើយផ្តល់ត្រឡប់ទៅការិយាល័យសាលារៀនជំនាន់ថ្មី (NGS) ស្ថិតនៅក្នុងអនុវិទ្យាល័យ គោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រឹមថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ៥:០០ ល្ងាច ។

ទម្រង់ពាក្យស្នើសុំ

ក. ព័ត៌មានផ្ទាល់ខ្លួន
គោត្តនាម នាម៖ _____ អាយុ៖ _____ ឆ្នាំ ភេទ ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/> មុខវិជ្ជាឯកទេសកំពុងបង្រៀន៖ _____

ថ្នាក់កំពុងបង្រៀនទី៖ _____

បានធ្វើជាគ្រូបង្រៀនអស់រយៈពេល _____ ឆ្នាំ

លេខទូរស័ព្ទ៖ _____

សារអេឡិចត្រូនិច៖ _____

តើតួនាទីអ្វីដែលអ្នកកំពុងដាក់ពាក្យ (សូមជ្រើសយកមួយ)៖

- គ្រូបង្រៀន (សូមបញ្ជាក់មុខវិជ្ជាជំនាញ)៖ _____
- បណ្ណារក្ស (មិនបង្រៀន)
- ទីប្រឹក្សាអាជីព (មិនបង្រៀន)
- គណនេយ្យករសាលា (មិនបង្រៀន)
- អ្នកថែសួន (មិនបង្រៀន)

ខ. ចំណង់ចំណូលចិត្ត និង ការងារដែលអាចធ្វើបាន

តើអ្នកកំពុងបង្រៀន,ធ្វើការងារនៅសាលារៀនខាងក្រៅដែររឺទេ? បាទ/ចាស ទេ

តើអ្នកធ្លាប់បង្រៀនប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍(នៅសាលាមុន)? _____ ម៉ោង

តើអ្នកចង់ធ្វើការងារបែបណា? ពេញម៉ោង ក្រៅម៉ោង

តើអ្នកអាចធ្វើការងារ/បង្រៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

ថ្ងៃច័ន្ទ៖ _____ ម៉ោង៖ ថ្ងៃអង្គារ៖ _____ ម៉ោង៖ ថ្ងៃពុធ _____ ម៉ោង

ថ្ងៃព្រហស្ប៍៖ _____ ម៉ោង៖ ថ្ងៃសុក្រ៖ _____ ម៉ោង៖ ថ្ងៃសៅរ៍ _____ ម៉ោង

ចង់បង្រៀនមុខវិជ្ជាអ្វីខ្លះ៖ _____

ចង់បង្រៀន៖ ថ្នាក់ទី ៧ ថ្នាក់ទី ៨ ថ្នាក់ទី ៩

ថ្នាក់ទី១០ ថ្នាក់ទី១១ ថ្នាក់ទី១២

ឃ. កំរិតច្បាប់ និង កំរិតជំនាញ

កំរិតជំនាញ៖ _____

ឈ្មោះស្ថាប័ន៖ _____

ឆ្នាំចាប់ផ្តើម៖ _____ ឆ្នាំបញ្ចប់៖ _____

វគ្គសិក្សាដែលពាក់ព័ន្ធ បានចូលរួមក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ៖

កំរិតភាសាអង់គ្លេស៖

២. អ្នកធានាអះអាងចំនួន០២នាក់៖

1)គោត្តនាម នាម៖ _____

តួនាទី៖ _____

ស្ថាប័ន៖ _____

លេខទូរស័ព្ទ៖ _____

សារអេឡិចត្រូនិច៖ _____

2)គោត្តនាម នាម៖ _____

តួនាទី៖ _____

ស្ថាប័ន៖ _____

លេខទូរស័ព្ទ៖ _____

សារអេឡិចត្រូនិច៖ _____

ខ្ញុំសូមបញ្ជាក់ថាខ្ញុំពុំមានខាងលើគឺជាការពិត និង ពេញលេញ។ ខ្ញុំយល់ហើយថាការ ផ្តល់ព័ត៌មាន មិនពិត ជាមូលដ្ឋាននៃការដែលមិនអនុញ្ញាតអោយខ្ញុំចូលរួមក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនេះ រឺ ជាការ បញ្ឈប់ជាបន្ទាន់នៃការងាររបស់ខ្ញុំនៅពេលអនាគត។ ខ្ញុំអនុញ្ញាតអោយមានការផ្ទៀងផ្ទាត់ឡើងវិញនូវរាល់ ព័ត៌មានខាងលើ។

ហត្ថលេខា៖ _____

ថ្ងៃទី ខែ ឆ្នាំ